




**អគ្គនាយកដ្ឋានគយនិងវិជ្ជាជីវៈកម្ពុជា**

**សៀវភៅបង្កើនសេចក្តីជឿជាក់**

**កម្មវិធីទូរស័ព្ទវីដេអូតាមប្រព័ន្ធ**

**សម្រាប់បុគ្គលិក**



## តារាងកំណែ

ល.រ	កាលបរិច្ឆេទ	ជំនាន់	បរិយាយ
១	០១ សីហា ២០២១	១.០.០	ជំនាន់ដំបូង

---

# មាតិកា

១. សេចក្តីផ្តើម.....	1
២. របៀបវារៈណាមកកម្មវិធី.....	1
៣. ការចូលទៅប្រើប្រាស់កម្មវិធី.....	1
៤. ការប្រើប្រាស់ឃ្លាំងក្របខ័ណ្ឌ.....	2
៤.១. កូដសុវត្ថិភាពសម្រាប់ចូលប្រព័ន្ធ .....	2
៤.២. ស្ថានភាពប្រតិបត្តិការប្រចាំថ្ងៃ .....	2
៤.៣. ប្រតិបត្តិការទំនាក់ទំនង.....	3
៤.៤. របៀបប្រើប្រាស់.....	3
៤.៥. ប្រព័ន្ធនៃការទូទាត់តាម E-Payment .....	4
៤.៦. ស្វែងរកលិខិតអនុញ្ញាតកម្មវិធី CNSW.....	4
៥. ការប្រើប្រាស់មីនុយូឡង់.....	5
៥.១. ក្រុមប្រឹក្សា.....	5
៥.២. សារជូនដំណឹង.....	5

### ១. សេចក្តីផ្តើម

កម្មវិធីទូរស័ព្ទដែលសម្រាប់ធុរជន (Cambodia Customs Trader Application) ត្រូវបានអភិវឌ្ឍឡើងដើម្បីជាជំនួយការងារដល់ប្រតិភេទករ ជើងសាគយ និងធុរជនពាក់ព័ន្ធនឹងការបំពេញបែបបទបញ្ជាទំនិញពីតយ។


### ២. របៀបទាញយកកម្មវិធី

អ្នកប្រើប្រាស់អាចចូលទៅកាន់ App Store ឬ Play Store រួចស្វែងរកកម្មវិធីឈ្មោះថា “Cambodia Customs Trader” ឬស្តែនលើរូបភាពដូចខាងក្រោម បន្ទាប់មកអ្នកប្រើប្រាស់អាចដំឡើងក្នុងទូរស័ព្ទដែលគ្មានវេររបស់ខ្លួន។



### ៣. ការចូលទៅប្រើប្រាស់កម្មវិធី


នៅពេលបើកកម្មវិធីនេះ វានឹងតម្រូវឱ្យបំពេញឈ្មោះអ្នកប្រើប្រាស់និងពាក្យសម្ងាត់ជាមុនសិន។ ធុរជនទាំងអស់អាចបំពេញឈ្មោះអ្នកប្រើប្រាស់និងពាក្យសម្ងាត់នោះ ដូចគ្នាទៅនឹងប្រព័ន្ធអាស៊ីគូដាដើម្បីចូលប្រើប្រាស់កម្មវិធី។ បន្ទាប់ពីបំពេញឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់រួច អ្នកប្រើប្រាស់ត្រូវចុចលើប៊ូតុង “Login” ដើម្បីចូលប្រើប្រាស់កម្មវិធី។ បន្ទាប់មកប្រព័ន្ធនឹងផ្ញើលេខកូដ OTP ទៅកាន់លេខទូរស័ព្ទរបស់លោកអ្នក ហើយប្រព័ន្ធនឹងបំពេញព័ត៌មានដោយស្វ័យប្រវត្តិ។ ក្នុងករណីលោកអ្នកមិនទទួលបានលេខកូដ OTP សូមជួបជាមួយមន្ត្រីទទួលបន្ទុកដើម្បីធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទ។



## ៤. ការប្រើប្រាស់ឃ្លាំងគ្រប់គ្រងដើម


### ៤.១. កូដសុវត្ថិភាពសម្រាប់ចូលប្រព័ន្ធ

សម្រាប់ប្រើប្រាស់ជា OTP នៅពេលចូលប្រើប្រាស់ប្រព័ន្ធអាស៊ីតូដា (សម្រាប់អនុវត្តនៅថ្ងៃខាងមុខ)។ អ្នកប្រើប្រាស់ទាំងអស់មិនត្រូវចែករំលែកលេខកូដ OTP នេះទៅកាន់ជនណាមួយផ្សេងទៀតឡើយ។




### ៤.២. ស្ថានភាពប្រតិបត្តិវិនិច្ឆ័យប្រចាំថ្ងៃ

សម្រាប់បង្ហាញស្ថានភាពប្រតិបត្តិវិនិច្ឆ័យដែលបានប្រកាសនៅក្នុងថ្ងៃនេះ។ អ្នកប្រើប្រាស់អាចពិនិត្យមើលស្ថានភាពប្រតិបត្តិវិនិច្ឆ័យរបស់ខ្លួន ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ដំណាក់កាលបន្ទាប់ ដូចជាការត្រួតពិនិត្យប្រវត្តិទំនិញ (សម្រាប់ច្រកប្រព្រឹត្តិកម្មក្រហម) ឬការបង់ពន្ធ ជាដើម។




### ៤.៣. ប្រតិទិនទំនិញអស់

សម្រាប់បង្ហាញបញ្ជីនៃប្រតិទិនទំនិញអស់ ដែលជាទូទៅកម្មវិធីនឹងបង្ហាញក្នុងចន្លោះមួយខែចុងក្រោយ។ អាចស្វែងរកបានតាមរយៈកាលបរិច្ឆេទណាមួយដោយគ្រាន់តែជ្រើសរើសចន្លោះកាលបរិច្ឆេទទាំងនោះ។




### ៤.៤. រង់ចាំការបង់ប្រាក់

សម្រាប់បង្ហាញបញ្ជីនៃប្រតិទិនទំនិញដែលបានជ្រើសរើសជា Online-Payment ដែលដល់ដំណាក់កាលបង់ពន្ធ។ អ្នកប្រើប្រាស់អាចចុចលើប៊ូតុង “Pay Now” ពីក្នុងបញ្ជីរង់ចាំការបង់ប្រាក់ ហើយកម្មវិធីនឹងបង្ហាញព័ត៌មានលម្អិតពាក់ព័ន្ធនឹងប្រតិទិនទំនិញ។ បន្ទាប់ពីពិនិត្យព័ត៌មានឃើញត្រឹមត្រូវ អ្នកប្រើប្រាស់ត្រូវជ្រើសរើសធនាគាររបស់ខ្លួន បន្ទាប់មកចុចលើប៊ូតុង “Pay Now” ។ បន្ទាប់ពីនោះ កម្មវិធីនឹងបញ្ជូនអ្នកប្រើប្រាស់ទៅកាន់ Web Portal របស់ធនាគារ ហើយអ្នកប្រើប្រាស់អាចបំពេញព័ត៌មានចាំបាច់រួចចុចលើប៊ូតុង “Proceed” ។




### ៤.៥. ប្រតិបត្តិការទូទាត់តាម E-Payment

សម្រាប់បង្ហាញបញ្ជីនៃប្រតិបត្តិការទូទាត់តាមរយៈប្រព័ន្ធអេឡិចត្រូនិកកន្លងមក។ នៅពេលចុចលើប្រតិបត្តិការណាមួយ កម្មវិធីនឹងបង្ហាញនូវ “បង្កាន់ដៃបញ្ជាក់ការទូទាត់តាមមធ្យោបាយអេឡិចត្រូនិក” ។ ដើម្បី Download សូមចុចលើប៊ូតុង “Share” ដែលនៅផ្នែកខាងលើ ហើយជ្រើសយកពាក្យថា “Save to File” រួចជ្រើសរើសទីតាំងដែលចង់រក្សាទុក។ ក្រៅពីនោះ លោកអ្នកក៏អាចផ្ញើឯកសារនេះទៅកាន់នរណាម្នាក់តាមរយៈកម្មវិធីបណ្តាញសង្គម (ដូចជា Telegram) ជាដើម។



### ៤.៦. ស្វែងរកលិខិតអនុញ្ញាតគយចេញពី CNSW

អនុញ្ញាតឱ្យផ្ទេរជនស្វែងរកលិខិតអនុញ្ញាតគយដែលបានអនុម័តរួចដោយប្រព័ន្ធបញ្ជូនតែមួយជាតិ។ ផ្ទេរជនអាចស្វែងរកលិខិតអនុញ្ញាតគយរបស់ខ្លួនដោយបំពេញលេខលិខិតអនុញ្ញាតឱ្យបានត្រឹមត្រូវនិងគ្រប់គ្រាន់ហើយចុចប៊ូតុង “ស្វែងរក” ។ បន្ទាប់ពីរកឃើញនិងបើកមើលលិខិតអនុញ្ញាត អ្នកប្រើប្រាស់អាចរក្សាទុកលិខិតអនុញ្ញាតនោះ ឬផ្ញើទៅកាន់អ្នកផ្សេងទៀត។






# ៥. ការប្រើប្រាស់មីនុយង្វេនឡៃត


## ៥.១. អត្រាប្តូរប្រាក់

សម្រាប់បង្ហាញអត្រាប្តូរប្រាក់ជាធរមាននៃកាលបរិច្ឆេទណាមួយតាមការជ្រើសរើសរបស់អ្នកប្រើប្រាស់។



## ៥.២. សារជូនដំណឹង

សម្រាប់បង្ហាញនូវដំណឹងពាក់ព័ន្ធនឹងការធ្វើប្រតិបត្តិការលើឯកសារនានា ជាពិសេសប្រតិបត្តិការផ្សេងៗ និងលិខិតអនុញ្ញាតគយ។ បន្ទាប់មក អ្នកប្រើប្រាស់អាចរក្សាឯកសារនោះទុក ឬផ្ញើទៅកាន់អ្នកផ្សេងទៀត។



**សូមអរគុណ!!!**